

# ក្រមសីលធម៌ដើម្បីការពារការឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) សម្រាប់ពលករបរទេស

## 🧰 ក្រមប្រតិបត្តិសម្រាប់ការការពារការឆ្លងជំងឺ



សូមលាងដៃឱ្យស្អាត ដោយប្រើសាប៊ូនិងទឹក ជាពិសេសបាតដៃ និងក្រោមក្រចកដៃរបស់អ្នក!



សូមបិទមាត់របស់អ្នកដោយ ប្រើដៃអាវរបស់អ្នកនៅពេលក្អក!



ប្រសិនបើលោកអ្នកមានរោគសញ្ញាផ្លូវដង្ហើម ដូចជាក្អក ក្រវ៉ាប្រាកដថាពាក់ម៉ាស់ (ជាពិសេសនៅពេលទៅជួបពិនិត្យនៅគ្លីនិក/មន្ទីរពេទ្យ)



សូមពិគ្រោះយោបល់ជាមួយមណ្ឌលសុខភាព រដ្ឋនៅមូលដ្ឋានរបស់អ្នកដោយចុចលេខ (លេខកូដតំបន់)+120 ឬហៅទូរស័ព្ទ KCDC ដោយចុចលេខ 1339 ប្រសិនបើលោកអ្នកសង្ស័យថា លោកអ្នកអាចមានឆ្លងវីរុសនេះ




ជូនដំណឹងដល់បុគ្គលិកពេទ្យអំពីប្រវត្តិការធ្វើដំណើររបស់អ្នក នៅពេលទៅជួបពិនិត្យសុខភាពនៅគ្លីនិកមូលដ្ឋាន (ស្ថាប័នវេជ្ជសាស្ត្រ)

\* ព័ត៌មានលម្អិតអំពីការពិនិត្យសុខភាពនៅគ្លីនិក៖ សូមឆែកមើលគេហទំព័រ KCDC ឬទាក់ទងមកមជ្ឈមណ្ឌលហៅទូរស័ព្ទ KCDC ដោយចុចលេខ 1339 ឬមណ្ឌលសុខភាពរដ្ឋនៅមូលដ្ឋានរបស់អ្នកដោយចុចលេខ (លេខកូដតំបន់)+120

## 🚫 ការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរទៅប្រទេសចិន



ចៀសវាងការប៉ះពាល់សត្វ



ចៀសវាងពីការទៅផ្សារនិង ស្ថាប័នវេជ្ជសាស្ត្រនៅមូលដ្ឋាន



ចៀសវាងការប៉ះពាល់អ្នកដែលមានគ្រុនក្តៅខ្លួន ឬមានរោគសញ្ញាផ្លូវដង្ហើម (ក្អក ឈឺបំពង់ក ជាដើម)



- ពាក់ម៉ាស់នៅពេលក្អក
- លាងដៃរបស់អ្នក ហើយបិទមាត់របស់អ្នកនៅពេលក្អក

អនុវត្តអនាម័យផ្ទាល់ខ្លួនល្អ



- សូមប្រគល់ជូនបញ្ជីសំណួរអំពីសុខភាពនៅពេលមកដល់ បន្ទាប់ពីការធ្វើដំណើរនៅប្រទេសចិន
- ប្រសិនបើលោកអ្នកមានគ្រុនក្តៅខ្លួន ឬមានរោគសញ្ញាផ្លូវដង្ហើម (ក្អក ឈឺបំពង់ក ជាដើម) បន្ទាប់ពីការវិលត្រឡប់មកពីប្រទេសចិន សូមពិគ្រោះយោបល់ជាមួយមណ្ឌលសុខភាពរដ្ឋនៅមូលដ្ឋានដោយចុចលេខ (លេខកូដតំបន់)+120 ឬហៅទូរស័ព្ទ KCDC ដោយចុចលេខ 1339